



## កម្មវិធីគ្រប់គ្រងសម្រាប់ ការគ្រប់គ្រងថ្នាំពណ៌ផ្ទះដែល មិនបានប្រើប្រាស់

ជារៀងរាល់ឆ្នាំ ថ្នាំពណ៌អគារ ប្រហែល 780 លានហ្គាឡុង (2953 លានលីត្រ) ត្រូវបានលក់ នៅក្នុងសហរដ្ឋអាមេរិក។ តើអ្នកមានដឹងទេថា ប្រហែល 10% នៃថ្នាំទាំងនោះពុំបានប្រើប្រាស់ និងនៅសល់អាចយកមកកែច្នៃប្រើប្រាស់ឡើងវិញបាន?

ច្បាប់របស់រដ្ឋស្តីពីការគ្រប់គ្រងថ្នាំពណ៌ តម្រូវឲ្យ ឧស្សាហកម្មផលិតថ្នាំពណ៌បង្កើតកម្មវិធីនិរន្តរភាព ហិរញ្ញវត្ថុ និងទំនួលខុសត្រូវបរិស្ថានមេត្រី ដើម្បីគ្រប់គ្រង ថ្នាំពណ៌អគារនៅពេលក្រោយ។

កម្មវិធីនេះ រួមមានការអប់រំអំពីការទិញថ្នាំពណ៌ឲ្យបានត្រឹមត្រូវតាមបរិមាណកំណត់ គន្លឹះនានាសម្រាប់ប្រើប្រាស់ថ្នាំ ពណ៌ដែលនៅសេសសល់ និងការបង្កើតទីតាំងកែច្នៃឡើងវិញដែលសមស្របនៅទូទាំងរដ្ឋទាំងមូល។

ក្រុមហ៊ុនផលិតថ្នាំពណ៌បានបង្កើតអង្គការ PaintCare ដែលជាអង្គការមិនរកប្រាក់កម្រៃមួយ ដើម្បីដឹកនាំកម្មវិធី គ្រប់គ្រងថ្នាំពណ៌នៅក្នុងរដ្ឋស្របតាមច្បាប់ជាធរមាន។

## ផលិតផលរបស់អង្គការ PaintCare

ផលិតផលទាំងអស់នេះមានរួមបញ្ចូលថ្លៃសេវា នៅពេលដែលអ្នក ទិញ ផលិតផលទាំងនេះ ហើយវាត្រូវបានទទួលយកដោយឥតគិតថ្លៃនៅ កន្លែងទុកសំណល់កែច្នៃឡើងវិញ៖

- ថ្នាំពណ៌អគារផ្នែកខាងក្នុងនិងខាងក្រៅ៖ ថ្នាំជាតិដុំ (រួមទាំងថ្នាំទ្រនាប់ផង)
- ថ្នាំកម្រាលឈើ ថ្នាំពណ៌ជាន់អគារ (រួមទាំងថ្នាំដែលជាប់បានយូរផងដែរ)
- ថ្នាំទ្រនាប់ ថ្នាំបៀក ថ្នាំទ្រនាប់បាត
- ថ្នាំលាបស្នាមប្រឡាក់
- ស៊ីឡិច ខ្ទកប្រក្សណាំ វែរនី អ៊ុយអែតាន (សមាសធាតុផ្សំទោល)
- ថ្នាំលាបការពារជ្រាបទឹកសម្រាប់បេតុង/ស៊ីម៉ង់ត៍/ថ្នាំបៀកភ្លិត ឈើ និងថ្នាំការពារមេស៊ី (មិនមែនពពួកប្រេងខ្មៅ ឬពពួក កៅស៊ូចាក់ផ្ទាល់)
- ថ្នាំលាបស្រោបដែក ថ្នាំការពារច្រែះ
- ថ្នាំពណ៌លាបទីលានកីឡាឬវាលស្មៅ

ផ្ទុកថ្នាំ លេចជ្រាប គ្មានស្លាកសម្គាល់ និងទទេរ មិនត្រូវបានទទួលយក នៅកន្លែងទុកសំណល់កែច្នៃនោះទេ។

## ផលិតផលមិនមែនជា របស់អង្គការ PaintCare

- ប្រេងពង្រាវជាតិថ្នាំ ប្រេងសម្រាប់លាយថ្នាំពណ៌ សូឡុយស្យុងល្បាយ
- ថ្នាំបាញ់ (ដប់ថ្នាំបាញ់)
- ថ្នាំបាញ់យានយន្ត និងផលយាន
- ថ្នាំគំនូរ និងហត្ថកម្ម
- ការបិទតំណ ថ្នាំពណ៌សថ្នាំ ការធម្មតា ការភ្ជាប់
- សារធាតុគីមីបន្ថែមក្នុងថ្នាំពណ៌ ថ្នាំជ្រលក់ពណ៌ ថ្នាំពណ៌ស្រាល ជ័រទឹក
- ថ្នាំការពារឈើ (លាយជាមួយថ្នាំសម្លាប់សត្វល្អិត)
- ថ្នាំបិទដំបូល និងការជួសជុល
- កៅស៊ូក្រាលដំបូល ជ័រខ្មៅ និងផលិតផលមានជាតិកៅស៊ូចាក់ ផ្ទាល់
- ថ្នាំលាបមានសមាសធាតុ 2 ជួបបញ្ចូលគ្នា
- ថ្នាំលាងសម្អាតឈើ
- ថ្នាំគំនូសសញ្ញាចរាចរណ៍និងផ្លូវ
- ថ្នាំលាបថែទាំគ្រឿងសំណង់ (IM)
- ថ្នាំពណ៌និងថ្នាំលាបសម្អាតរបស់ក្រុមហ៊ុនផលិតសម្ភារៈដើម (OEM) (ផ្នែកទីផ្សារ)

សម្រាប់ព័ត៌មានពាក់ព័ន្ធនឹងការកែច្នៃ និងការ បោះចោលកាលសំណល់ដែលត្រឹមត្រូវនៃផលិតផលមិនជា របស់អង្គការ PaintCare សូមទំនាក់ទំនងទៅខាងអ្នកប្រមូលសំរាម ទីភ្នាក់ងារសុខភាពបរិស្ថានក្នុងមូលដ្ឋាន កម្មវិធី សំណល់គ្រោះថ្នាក់ គ្រួសារ ឬមន្ទីរសាធារណៈការ។



# កែច្នៃឡើងវិញ ជាមួយអង្គការ PaintCare



# ទឹកកន្លែងទៅយកថ្នាំពណ៌ចាស់ៗ

ការកែច្នៃថ្នាំពណ៌ឡើងវិញ គឺមានភាពងាយស្រួលជាមួយអង្គការ PaintCare។ យើងបង្កើតកន្លែងបោះចោលថ្នាំពណ៌ជាច្រើនកន្លែងនៅទូទាំងរដ្ឋតាមរយៈច្បាប់ស្តីពីការគ្រប់គ្រងថ្នាំពណ៌។ ដើម្បីស្វែងរកកន្លែងបោះចោលថ្នាំពណ៌ សូមប្រើប្រាស់ឧបករណ៍ស្វែងរករបស់អង្គការ PaintCare នៅ [www.paintcare.org](http://www.paintcare.org) ឬទូរសព្ទទៅខ្សែទាន់ហេតុការណ៍តាមរយៈលេខ (855) 724-6809។

# របៀបធ្វើការកែច្នៃ

កន្លែងរបស់ PaintCare ទទួលយករាល់ប្រភេទថ្នាំពណ៌លាបផ្ទះចាស់ៗ ថ្នាំលាបស្នាមប្រឡាក់ និងវែរនី — បើទោះបីជាថ្នាំទាំងនោះមានអាយុកាល 20 ឆ្នាំក៏ដោយ! ធុងថ្នាំត្រូវមានចំណុះប្រាំបួនឡុង (18.93 លីត្រ) ឬតូចជាងនេះ ហើយមានថ្នាំពណ៌ពីរបីប្រភេទដែលមិនត្រូវបានទទួលយក។ សូមមើលបន្ទះខាងក្រោយសម្រាប់បញ្ជីសម្ភារៈដែលអ្នកអាចកែច្នៃបាន។

គ្រប់កន្លែងបោះចោលកាលសំណល់របស់អង្គការ PaintCare ទាំងអស់ទទួលយកថ្នាំពណ៌ដែលមានចំណុះប្រាំបួនឡុង (18.93 លីត្រ) នៅពេលទៅកន្លែងនោះម្តងៗ។ កន្លែងមួយចំនួនទៀតរបស់យើងទទួលយកច្រើនជាងនេះ។ សូមទូរសព្ទទៅកន្លែងនោះជាមុនដើម្បីប្រាកដថា ពួកគេទទួលយកចំនួនថ្នាំពណ៌ដែលអ្នកចង់ធ្វើការកែច្នៃនោះអត់។

ត្រូវប្រាកដថាធុងថ្នាំទាំងអស់នោះមានគម្រប និងមានស្លាកសញ្ញាសម្គាល់ផលិតផលដើម និងត្រូវរក្សាទុកផលិតផលនោះដោយសុវត្ថិភាពនៅក្នុងយានយន្តរបស់អ្នក។ ត្រូវយកថ្នាំពណ៌ទាំងនោះទៅកន្លែងបោះចោលក្នុងអំឡុងពេលម៉ោងធ្វើការធម្មតា។ យើងនឹងយកវាពីទីកន្លែងនោះ។

# តើមានអ្វីកើតឡើងចំពោះថ្នាំពណ៌?

អង្គការ PaintCare នឹងត្រូវប្រាកដថាថ្នាំពណ៌ដែលគេបោះចោល ត្រូវបានលាយសារជាថ្មីទៅក្នុងថ្នាំពណ៌កែច្នៃឡើងវិញ ដោយប្រើប្រាស់ជាប្រេង ផលិតទៅជាផលិតផលផ្សេងទៀត ឬធ្វើការបោះចោលវាឱ្យបានត្រឹមត្រូវ។

# តើអ្នកណាអាចប្រើកម្មវិធីនេះបាន?

ប្រជាពលរដ្ឋ ដែលយកថ្នាំពណ៌ពីផ្ទះ អាចយកថ្នាំពណ៌ជាតិដ៏រ ថ្នាំលាយប្រេង ទៅតាមបរិមាណដែលកន្លែងអាចទទួលយកបាន។

អាជីវកម្ម (ក្រុមហ៊ុនកិច្ចសន្យាថ្នាំពណ៌ និងភាគីផ្សេងទៀត) អាចប្រើកម្មវិធីនេះដោយមានការលក្ខខណ្ឌកំណត់មួយៗ ប្រសិនបើអាជីវកម្មផលិតច្រើនជាង 220 ដោន (99.79 គីឡូក្រាម) (ប្រហែល 20-30 ហ្គាឡុង (75.71-113.56 លីត្រ)) នៃកាកសំណល់គ្រោះថ្នាក់ក្នុងមួយខែៗ អ្នកអាចប្រើប្រាស់កន្លែងបោះចោលកាកសំណល់សម្រាប់ថ្នាំពណ៌ជាតិដ៏រតែប៉ុណ្ណោះ មិនមែនជាថ្នាំលាយប្រេងនោះទេ។ ទំនាក់ទំនងទៅអង្គការ PaintCare ដើម្បីសិក្សាស្វែងយល់បន្ថែមអំពីការលក្ខខណ្ឌកំណត់នេះ។

# ការប្រមូលក្នុងបរិមាណច្រើន

ប្រសិនបើអ្នកមានយ៉ាងតិច 200 ហ្គាឡុង (757.08 លីត្រ) នៃថ្នាំពណ៌នៅកន្លែងអាជីវកម្ម ឬនៅផ្ទះ សូមស្នើសុំសេវាប្រមូលថ្នាំពណ៌ដោយឥតគិតថ្លៃ។ សូមទូរសព្ទសម្រាប់ព័ត៌មានបន្ថែម ឬដើម្បីស្នើសុំការណាត់ជួប។



# ថ្នាំសេវារបស់អង្គការ PaintCare

អង្គការ PaintCare ទទួលបានមូលនិធិដែលបង់ដោយក្រុមហ៊ុនផលិតថ្នាំពណ៌ក្នុងកំប៉ុងថ្នាំពណ៌នីមួយៗដែលពួកគេលក់នៅក្នុងរដ្ឋ។ ក្រុមហ៊ុនផលិត ប្រគល់ថ្លៃសេវាដល់អ្នកលក់វាយ ដែលបន្ទាប់មកថ្លៃសេវានោះត្រូវដាក់បន្ថែមលើថ្លៃថ្នាំពណ៌។ ហាងលក់ផលិតផលអាចជ្រើសរើសថាតើត្រូវបង្ហាញថ្លៃសេវានៅលើវិក្កយបត្ររបស់គេឬអត់។ ថ្លៃសេវាមានចាប់ពី 35 សេនដល់ \$1.99 និងមានភាពខុសគ្នាទៅតាមទំហំធុងថ្នាំ និងការកំណត់របស់រដ្ឋ។

- \$0.35 - \$0.49៖ ធុងថ្នាំតូច (ឧ. ទា. រង្វាស់ជាដាញ & ក្លាត)
- \$0.75 - \$0.99៖ ធុងថ្នាំទំហំកណ្តាល (ឧ. ទា. 1 ហ្គាឡុង)
- \$1.60 - \$1.99៖ ទំហំធំរហូតដល់ 5 ហ្គាឡុង



# មិនមែនជាប្រាក់កក់ទេ

ថ្លៃសេវាមិនមែនជាប្រាក់កក់ទេ — វាគឺជាផ្នែកមួយនៃថ្លៃទិញ។ ថ្លៃចំណាយនេះត្រូវបានប្រើប្រាស់ដើម្បីបង់ថ្លៃចំណាយនៃការដឹកនាំកម្មវិធីនេះ។ ការកែច្នៃឡើងវិញ ការអប់រំជាសាធារណៈ ការជ្រើសរើសបុគ្គលិក និងថ្លៃចំណាយផ្សេងទៀត។



# ទំនាក់ទំនងមកកាន់យើង

ដើម្បីស្វែងយល់បន្ថែម ឬដើម្បីស្វែងរកកន្លែងបោះចោលសំណល់ សូមចូលទៅកាន់គេហទំព័រ [www.paintcare.org](http://www.paintcare.org) ឬទូរសព្ទទៅលេខ (855) 724-6809។

